



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.០១៩៧.....សហវ. ២២២៧

សេចក្តីណែនាំ
ស្តីពីការអនុវត្តអត្រាការប្រាក់ប្រើប្រាស់ប្រាក់ប្រើ

អនុលោមតាមមាត្រា៤៧ (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើសោធនកម្មដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមធ្វើការណែនាំ ដូចតទៅ៖

១. រយៈពេលអនុវត្តនិងអត្រាកំណើនតាមថ្នាក់ថ្មី

គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀវត្ស (ឈប់) ត្រូវចាប់អនុវត្តអត្រាកំណើនតាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិតក្នុងខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃ ទី២០ នៃ ខែកុម្ភៈ ឆ្នាំ២០១៧។

តារាងអត្រាកំណើនតាមថ្នាក់ថ្មីមានដូចខាងក្រោម ៖

តាមប្រភេទប្រាក់បៀវត្សប្រចាំខែ				អត្រាកំណើន
ពី	០ ៛	ដល់	១ ០០០ ០០០ ៛	០%
ពី	១ ០០០ ០០១ ៛	ដល់	១ ៥០០ ០០០ ៛	៥%
ពី	១ ៥០០ ០០១ ៛	ដល់	៨ ៥០០ ០០០ ៛	១០%
ពី	៨ ៥០០ ០០១ ៛	ដល់	១២ ៥០០ ០០០ ៛	១៥%
លើសពី			១២ ៥០០ ០០០ ៛	២០%

២. របៀបវារៈនៃការបង់ពន្ធនិងក្នុងក្របខណ្ឌ

ផ្អែកលើការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ ដើម្បីសម្រួលជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការដំឡើងកម្រិតកាត់បន្ថយមូលដ្ឋានពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗពី ៧៥ ០០០ រៀល ដល់ ១៥០ ០០០ រៀល ក្នុងមួយខែ (កើនឡើងពីរដង)។ ការដំឡើងកម្រិតកាត់បន្ថយនេះ ធ្វើឱ្យមូលដ្ឋានពន្ធលើប្រាក់បៀវត្សកាន់តែតិចដែលនាំឱ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្សលើសពី ១ ០០០ ០០០ រៀល អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។

IK

៣. ការគណនាពន្ធលើប្រាក់បៀវត្ស

ក- យោងតាមមាត្រា៤២ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់បៀវត្ស លាភការប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវឆានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះ ការបំពេញសកម្មភាពបំរើការងារ។

ខ- ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករនិយោជិត រោងចក្រ សហគ្រាស ទទួលបានពីការបំពេញការងារ ដូចមានចែងក្នុងសារាចរលេខ ០០១ សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម ត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។

គ- ដើម្បីគណនាពន្ធលើប្រាក់បៀវត្សរបស់និយោជិតនិវាសន ត្រូវកម្មលដ្ឋានគិតពន្ធលើប្រាក់បៀវត្សដោយយកចំនួនប្រាក់បៀវត្សសរុប ក្រៅពីប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ ដូចមានក្នុងចំណុច ខ ខាងលើ ដកចេញនូវ តាយជួនសហព័ន្ធនិងកូនក្នុងបន្ទុក។ បន្ទាប់មក ត្រូវពិនិត្យមើលថាតើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សស្ថិតក្នុងថ្នាក់អត្រាពន្ធណាមួយ ទើបយកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សនោះ ទៅគុណនឹងអត្រាពន្ធ ហើយដកចេញនូវលម្អៀងលើសប្រាក់ពន្ធ សម្រាប់ថ្នាក់អត្រាពន្ធនោះ។ លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ គឺជាផលបូកនៃពន្ធលើប្រាក់បៀវត្សដែលបានលើកលែងចំពោះប្រាក់បៀវត្ស ១ ០០០ ០០០ រៀល ដំបូង និងលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ។

ឃ- តារាងអត្រាកំណើនតាមថ្នាក់និងលម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ÷

តារាងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ	អត្រា	លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ពី ០ រ ដល់ ១ ០០០ ០០០ រ	០ %	០ រ
ពី ១ ០០០ ០០១ រ ដល់ ១ ៥០០ ០០០ រ	៥ %	៥០ ០០០ រ
ពី ១ ៥០០ ០០១ រ ដល់ ៨ ៥០០ ០០០ រ	១០ %	១២៥ ០០០ រ
ពី ៨ ៥០០ ០០១ រ ដល់ ១២ ៥០០ ០០០ រ	១៥ %	៥៥០ ០០០ រ
លើសពី ១២ ៥០០ ០០០ រ	២០ %	១ ១៧៥ ០០០ រ

រូបមន្ត÷

តាយជួនសហព័ន្ធនិងកូនក្នុងបន្ទុក = ១៥០ ០០០ រ x សហព័ន្ធនិងចំនួនកូនក្នុងបន្ទុក
 មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មពបវ) = ប្រាក់បៀវត្សជាប់ពន្ធ (បវ) - តាយជួនសហព័ន្ធនិងកូនក្នុងបន្ទុក
 ពន្ធលើប្រាក់បៀវត្ស(ពបវ) = មូលដ្ឋានគិត ពបវ x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ (លបព)

ឧទាហរណ៍ទី១÷ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ២ ០០០ ០០០ រៀល

ក. ករណីនៅលីវ

$$\begin{aligned} \text{មពបវ} &= ២ ០០០ ០០០ រ \text{ ជាប់ពន្ធក្នុងអត្រា } ១០\% \\ \text{លបព} &= ១២៥ ០០០ រ \\ \text{ពបវ} &= (២ ០០០ ០០០ រ \times ១០\%) - ១២៥ ០០០ រ = \underline{៧៥ ០០០ រ} \end{aligned}$$

ខ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៣ ក្នុងបន្ទុក

ទាយជួនានសហព័ទ្ធនិងកូនក្នុងបន្ទុក = $១៥០ ០០០\text{៛} \times ៤ = ៦០០ ០០០\text{៛}$
 មធ្យម = $២ ០០០ ០០០\text{៛} - ៦០០ ០០០\text{៛} = ១ ៤០០ ០០០\text{៛}$ ជាប់ពន្ធក្នុងអត្រា ៥%
 លបព = $៥០ ០០០\text{៛}$
 ពបវ = $(១ ៤០០ ០០០\text{៛} \times ៥\%) - ៥០ ០០០\text{៛} = ២០ ០០០\text{៛}$

គ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៦ ក្នុងបន្ទុក

ទាយជួនានសហព័ទ្ធនិងកូនក្នុងបន្ទុក = $១៥០ ០០០\text{៛} \times ៧ = ១ ០៥០ ០០០\text{៛}$
 មធ្យម = $២ ០០០ ០០០\text{៛} - ១ ០៥០ ០០០\text{៛} = ៩៥០ ០០០\text{៛}$ ជាប់ពន្ធក្នុងអត្រា ០%
 ពបវ = ០៛

ឧទាហរណ៍ទី២៖ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ១២ ៦០០ ០០០ រៀល

ក. ករណីនៅលីវ

មធ្យម = $១២ ៦០០ ០០០\text{៛}$ ជាប់ពន្ធក្នុងអត្រា ២០%
 លបព = $១ ១៧៥ ០០០\text{៛}$
 ពបវ = $(១២ ៦០០ ០០០\text{៛} \times ២០\%) - ១ ១៧៥ ០០០\text{៛} = ១ ៣៤៥ ០០០\text{៛}$

ខ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៣

ទាយជួនានសហព័ទ្ធនិងកូនក្នុងបន្ទុក = $១៥០ ០០០\text{៛} \times ៤ = ៦០០ ០០០\text{៛}$
 មធ្យម = $១២ ៦០០ ០០០\text{៛} - ៦០០ ០០០\text{៛} = ១២ ០០០ ០០០\text{៛}$ ជាប់ពន្ធក្នុងអត្រា ១៥%
 លបព = $៥៥០ ០០០\text{៛}$
 ពបវ = $(១២ ០០០ ០០០\text{៛} \times ១៥\%) - ៥៥០ ០០០\text{៛} = ១ ២៥០ ០០០\text{៛}$

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានាដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ប្រាក់ពន្ធលើប្រាក់បៀវត្ស និងយកចិត្តទុកដាក់ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦

នាយករដ្ឋមន្ត្រី *UK*



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- គ្រប់ក្រសួង ស្ថាប័ន
- ឯកសារ កាលប្បវត្តិ